

# **公 制 同 意 書** **កិច្ចព្រមព្រៀងកាត់ប្រាក់**

使用者 \_\_\_\_\_ 是(는) 근로계약 체결 시 约定的 賃金을 外国人 근로자에게  
 毎月 賃金 지급시 다음과 같이 ( ☐ 宿 舍 費 만, ☐ 食 費 만, ☐ 宿 舍 費 와 食 費 모두 ) 公 制 하고  
 支給하기로 한다.

និយោជក \_\_\_\_\_ ត្រូវបង់ប្រាក់ឈ្នួលដែលបានព្រមព្រៀងនៅពេលបញ្ចប់កិច្ចសន្យាការងារ។  
 នៅពេលបើកប្រាក់ឈ្នួលប្រចាំខែដល់ពលកររបរទេសត្រូវអនុវត្តតាម លក្ខខណ្ឌខាងក្រោម៖  
 នឹងធ្វើការដកថ្លៃ ( ☐ ត្រឹមតែថ្លៃស្នាក់នៅប៉ុណ្ណោះ ☐ ត្រឹមតែថ្លៃអាហារប៉ុណ្ណោះ។  
☐ ថ្លៃស្នាក់នៅនិង ថ្លៃអាហារ)។

## ☐ 公 制 項 目

- 宿 舍 費 : 月 \_\_\_\_\_ 元 을 公 制 한다.
- 食 費 : 月 \_\_\_\_\_ 元 을 公 制 한다.

## ☐ 公 制 外 賃 金 支 付 方 式

- ថ្លៃស្នាក់នៅ៖ ( ) រៀនក្នុងមួយខែ។
- ការចំណាយលើអាហារ៖ ( ) រៀនក្នុងមួយខែ។

## ☐ 公 制 内 収 入 課 税

- 使用者는 毎月 給与明세서에 公制항목을 기재하여 근로자에게 교부

## ☐ 公 制 外 賃 金 支 付 方 式

- និយោជកត្រូវរាយការណ៍កាត់នៅលើរបាយការណ៍ប្រាក់ឈ្នួលប្រចាំខែ  
ហើយផ្តល់ដល់ពលកររបរទេស

外国人 근로자 \_\_\_\_\_ 本人은 上기의 賃金에서 公 制 되는 항목에 관하여  
 使用者로부터 자세한 설명을 듣고 이를 충분히 검토한 후 자유로운 의사로 同意함을  
 확인하며 이에 서명·날인합니다.

ពលកររបរទេស \_\_\_\_\_ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានទទួលការពន្យល់លម្អិតពីនិយោជក  
 របស់ខ្ញុំ សម្រាប់ការកាត់ចេញពីប្រាក់ទាក់ទងនឹងឈ្នួលខាងលើ បានពិនិត្យយ៉ាងម៉ត់ចត់ ហើយយល់  
 ព្រមទទួលស្គាល់កិច្ចព្រមព្រៀងនេះ ដោយចុះហត្ថលេខា និងបោះត្រា។

20 年 月 日

ធ្វើនៅថ្ងៃ ទី ខែ ឆ្នាំ 20

外国人 근로자

(서명)

ពលកររបរទេស

(ហត្ថលេខា)